



ការផ្សាយព្រឹត្តិប័ត្រព័ត៌មាន

បើកទទួលពាក្យសម្រាប់អាហារូបករណ៍ SHARE វគ្គទី២

សហភាពសហគមន៍អឺរ៉ុបគាំទ្រកម្មសិក្សាឧត្តមសិក្សានៅតំបន់អាស៊ាន (SHARE) ប្រកាសបើកទទួលពាក្យសម្រាប់អាហារូបករណ៍ SHARE វគ្គទី២ចាប់ពីថ្ងៃទី១ខែកញ្ញា២០១៦

ហត្ថលេខា-១សីហា២០១៦៖ ដោយមើលឃើញថាការចល័តនិស្សិត មានសារៈសំខាន់ក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សាក្នុងសហគមន៍អាស៊ាន សហភាពសហគមន៍អឺរ៉ុប និងសហគមន៍អាស៊ានបានបង្កើតជាក្រុមប្រកាសរួមគ្នា បើកទទួលពាក្យអាហារូបករណ៍វគ្គទី២ សម្រាប់ការសិក្សាចាប់ខែមករា ដល់ខែ កក្កដា២០១៧។ និស្សិតកំពុងរៀនថ្នាក់បរិញ្ញាបត្រក្នុងបណ្ណាប្រទេសអាស៊ានទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់សិក្សាមួយឆ្នាំក្នុងបណ្ណាប្រទេសអាស៊ានណាមួយអាចដាក់ពាក្យសុំអាហារូបករណ៍មួយក្នុងចំណោម១២៥កន្លែង។

គម្រោងអាហារូបករណ៍នេះ គឺជាផ្នែកការងារនៃសហភាពសហគមន៍អឺរ៉ុបគាំទ្រកម្មសិក្សាឧត្តមសិក្សានៅតំបន់អាស៊ាន (SHARE) ដែលបានរៀបចំឡើងដើម្បីលើកទឹកចិត្តឱ្យមានការចល័តនិស្សិតក្នុងបណ្ណាប្រទេសអាស៊ាន និងជាការសាកល្បងដំណើរការអនុវត្តន៍ប្រព័ន្ធប្តូរក្រេឌីតរបស់អាស៊ានឱ្យមានទូលាយក្នុងតំបន់។

យោងតាមប្រសាសន៍**ឯកឧត្តម វង្សថេម អគ្គនាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវ** អគ្គលេខាធិការរងអាស៊ានប្រចាំសហគមន៍ប្រជាជននិងសង្គមរបស់អាស៊ានបានលើកឡើងថា៖ “សម្ព័ន្ធភាពពិសេសជាមួយសហភាពសហគមន៍អឺរ៉ុបនេះ ផ្តល់ឱកាសឱ្យយើងជួយជំរុញនិស្សិតដែលមានទេព្យកោសល្យអាចបន្តចាប់យកអាជីពដែលពួកគេបានជ្រើសរើសនិងផ្លាស់ប្តូរបទពិសោធន៍និងការយល់ដឹងដែលមិនអាចកាត់ថ្លៃបាន។ ប្រសិទ្ធភាពប្រព័ន្ធផ្គ្រឹក្សាស្រាវជ្រាវក្នុងតំបន់ស្តីពីគម្រោងអាហារូបករណ៍អាស៊ាន(ASEAN)សម្រាប់និស្សិតគឺជាកត្តាកន្លឹះសម្រាប់ជំរុញទំនាក់ទំនងរវាងមនុស្សនិងមនុស្សនិងជួយគាំទ្រដល់កិច្ចខិតខំធ្វើសមាហរណកម្មអាស៊ាន”។



យោងតាមប្រសាសន៍ **ឯកឧត្តម** Fransisco Fontan **ឯកអគ្គរដ្ឋទូតប្រចាំអាស៊ាន** បានលើកឡើងថា៖ "សហភាពសហគមន៍អឺរ៉ុបមានសេចក្តីរីករាយនាំយកនូវធនធានជំនាញពីដំណើរការប៉ូលីញ៉ារបស់សហគមន៍អឺរ៉ុប ដើម្បីគាំទ្រដល់អាស៊ានតាមរយៈកម្មវិធី (SHARE) ក្នុងការកសាងគម្រោងអាហារូបករណ៍របស់អាស៊ាននិងប្តូរនិស្សិតសម្រាប់តំបន់"។ **ឯកឧត្តម**បានបន្ថែមទៀតថា៖ "គម្រោងអាហារូបករណ៍ Erasmus របស់អឺរ៉ុប ត្រូវបានគេស្គាល់ពាសពេញពិភពលោកប្រៀបបាននឹងស្តង់ដារសក្តានុពលកម្មវិធីផ្លាស់ប្តូរនិស្សិត។ និស្សិតសហភាពសហគមន៍អឺរ៉ុបរាប់លាននាក់រួមទាំងបណ្តាប្រទេសនានាលើពិភពលោកបានទទួលអត្ថប្រយោជន៍មិនត្រឹមតែតាមរយៈគុណភាពពីការសិក្សាប៉ុណ្ណោះទេ ថែមទាំងបទពិសោធន៍ពីសហគមន៍អឺរ៉ុបសម្រាប់ជីវិតផ្ទាល់ខ្លួន"។ **ឯកឧត្តម**បានលើកឡើងទៀតថា៖ "នេះគឺជាការបង្កើតឥទ្ធិពលមួយយ៉ាងរឹងមាំក្នុងការកសាងសហគមន៍អឺរ៉ុប"។

Temy Ramadan និស្សិតទទួលអាហារូបករណ៍ SHARE វគ្គទី១ មកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ី (University of Indonesia) ទៅសិក្សានៅសាកលវិទ្យាល័យហ្វីលីពីន (University of Philippines) បាននិយាយថា " អាហារូបករណ៍ SHARE នេះថ្មី ប៉ុន្តែជឿទុកចិត្តខ្ញុំចុះ វាសាកសមនឹងតំលៃណាស់! វាផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ពេញលេញ ដូច្នេះយើងអាចផ្តោតលើការសិក្សារបស់យើង។ ជាមួយអាហារូបករណ៍ SHARE ខ្ញុំ សង្ឃឹមថានឹង ទទួលបានបទពិសោធន៍លើកដំបូងក្នុងការរស់នៅក្រៅប្រទេស។ ការចូលរួមជាផ្នែកមួយនៃ សហគមន៍អាស៊ានមួយ គឺជាឱកាសល្អបំផុតក្នុងការតភ្ជាប់ និងដើម្បីរៀនអំពីទស្សនវិស័យនៅខាងក្រៅប្រទេសរបស់ខ្ញុំ និងសមាគមអាស៊ានជាទូទៅផងដែរ។ ចំពោះនិស្សិតសាកលវិទ្យាល័យ ដែលចង់ចាប់ផ្តើមនៅលើបទពិសោធន៍អស្ចារ្យ នៅក្នុងតំបន់អាស៊ាន អ្នកគួរដាក់ពាក្យសុំអាហារូបករណ៍ SHARE!"

រាល់អាហារូបករណ៍ទាំង១២៥កន្លែង គឺផ្តល់នូវមូលនិធិពេញលេញសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតក្នុងរយៈពេលខ្លី (មួយឆមាស) ដល់និស្សិតថ្នាក់បរិញ្ញាបត្រ មកពីសាកលវិទ្យាល័យដែលបានជ្រើសរើសនៅទូទាំងតំបន់។ អាហារូបករណ៍នេះ បើកចំហរសម្រាប់និស្សិតមកពីសាកលវិទ្យាល័យដែលមានក្នុងបញ្ជីភ្ជាប់ខាងក្រោម ហើយបានបញ្ចប់យ៉ាងហោចណាស់ពីរឆមាសនៃការសិក្សា នៅសាកលវិទ្យាល័យក្នុងប្រទេសជាសមាជិកអាស៊ានដែលមានក្នុងបញ្ជីភ្ជាប់ខាងក្រោម។ សាកលវិទ្យាល័យខាងក្រោមត្រូវបាន ជ្រើសរើសដោយក្រសួងអប់រំប្រចាំគ្រឹះស្ថានឧត្តមសិក្សា ដើម្បីចូលរួមក្នុងកម្មវិធីអាហារូបករណ៍ SHARE ។ ហេតុនេះហើយសូមនិស្សិតមកពីសាកលវិទ្យាល័យដែលមានឈ្មោះខាងក្រោម ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យដើម្បីទទួលបានអាហារូបករណ៍មួយក្នុងចំណោមអាហារូបករណ៍១២៥កន្លែងដែលបានរៀបរាប់ជាហូរហែរនេះ៖

- ប្រទេសកម្ពុជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) សាកលវិទ្យាល័យកម្ពុជា (University of Cambodia) សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ (Phnom Penh International University) សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management)

- ប្រទេសឥណ្ឌូនេស៊ី: សាកលវិទ្យាល័យឥណ្ឌូនេស៊ី (Universitas Indonesia) Universitas Diponegoro, Bogor Agricultural University, Bina Nusantara University
- ប្រទេសឡាវ: សាកលវិទ្យាល័យជាតិឡាវ (National University of Laos)
- ប្រទេសម៉ាឡេស៊ី: Universiti Kebangsaan Malaysia, Taylors University Malaysia, Universiti Teknologi Malaysia, Universiti Malaysia Sabah
- ប្រទេសមីយ៉ាន់ម៉ា: University of Yangon Mandalay University, Myanmar Maritime University, Yangon University of Economics
- ប្រទេសហ្វីលីពីន: University of the Philippines, University of Santo Tomas, De La Salle University, Ateneo de Manila University
- ប្រទេសថៃ: Chulalongkorn University, Payap University, King Mongkut's University of Technology Thonburi, Thammasat University
- ប្រទេសវៀតណាម: Viet Nam National University, Hanoi University of Science and Technology, Ho Chi Minh University of Technology and Education, Hue University

រាល់ព័ត៌មានផ្សេងៗអំពីអាហារូបករណ៍ លក្ខខណ្ឌ និងកាលបរិច្ឆេទ អាចរកបាននៅលើវេបសាយ www.share-asean.eu/scholarship

អាហារូបករណ៍ SHARE ដែលបានបើកដំណើរការជាផ្លូវការ នៅខែឧសភា ឆ្នាំ២០១៥ គឺជាកម្មវិធីដែលមានមូលនិធិចំនួន ១០ លានអឺរូ របស់សហភាពអឺរ៉ុប ដោយមាន គោលបំណងសំខាន់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ លើកកម្ពស់គុណភាព ការប្រកួតប្រជែង និងអន្តរជាតិក្នុងវិស័យកម្ម របស់គ្រឹះស្ថានឧត្តមសិក្សា និងនិស្សិតអាស៊ាន និងការរួមចំណែកដល់សហគមន៍អាស៊ាន។ ពីឆ្នាំ ២០១៦ តទៅ SHARE នឹងផ្តល់អាហារូបករណ៍ មួយចំនួនប្រហែល ៥០០ សម្រាប់និស្សិតសាកលវិទ្យាល័យនៃសមាគមន៍អាស៊ានដើម្បីដាក់ការធ្វើតេស្ត ទៅលើប្រព័ន្ធដែលធ្វើកំណែទម្រង់រួច ដោយផ្ដោតជាចម្បងលើ ការគាំទ្រដល់ការផ្លាស់ប្តូរនិស្សិត និងការទទួលស្គាល់ក្រេឌីតនៅក្នុងតំបន់អាស៊ាន។ អាស៊ានកំពុង ធ្វើការជាមួយនឹង សមាគមមួយដែលដឹកនាំ ដោយ British Council ដែលមាន DAAD, EP- Nuffic Campus France, ENQA និង EUA រវាង ឆ្នាំ ២០១៥ និងឆ្នាំ២០១៨ ដើម្បីអនុវត្តកម្មវិធីអាហារូបករណ៍ SHARE។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់:

- ការិយាល័យគ្រប់គ្រងកម្មវិធីអាហារូបករណ៍ SHARE (SHARE Programme Management Office)
Nadya Anette, ទូរស័ព្ទលេខ: +62 (21) 515 5561, អាស័យដ្ឋានអ៊ីម៉ែល: nadya.nette@britishcouncil.or.id
- លេខាធិការដ្ឋានអាស៊ាន
Abigail C. Lanceta, ទូរស័ព្ទលេខ: +62 21 726 2991 ext. 418, អាស័យដ្ឋានអ៊ីម៉ែល: abigail.lanceta@asean.org

- គណៈប្រតិភូនៃ សហភាពអឺរ៉ុបប្រចាំ ប្រទេសឥណ្ឌូនេស៊ី និងប្រុយណេ
Destriani Nugroho, ទូរស័ព្ទលេខ: +62 (0) 21 2554 6200, អាស័យដ្ឋានអ៊ីម៉ែល:
destriani.nugroho@eeas.europa.eu